

ស្ថានភាពស៊ីអាចូខាងលិច (ស្ថានភាព) ការដាក់ពាក្យសុំចូលប្រើសេវាថែទាំសុខភាពសង្គ្រោះជីវិត

សម្រាប់បុគ្គលនិមួយៗទាំងអស់ដែលស្នើសុំចូលធ្វើដំណើរទៅមកដើម្បីចូលប្រើសេវាកម្មព្យាបាលនិងថែទាំសុខភាពសង្គ្រោះជីវិត ដោយត្រូវបានកំណត់ដោយគ្រូពេទ្យថែទាំខាងសុខភាព

- ការអនុញ្ញាតដល់ការធ្វើដំណើរទាំងអស់ដែលជាប់ទាក់ទងពិសេសជាមួយការព្យាបាលថែទាំសុខភាពសង្គ្រោះជីវិត ដែលត្រូវពេទ្យថែទាំខាងសុខភាព បានកំណត់បង្ហាញពីហានិភ័យប៉ះពាល់ដល់សុខភាពរបស់អ្នកនូវពេលដែលពន្យារការធ្វើដំណើរទៅវិញទៅមកពីស៊ីអាចូខាងលិច។
- ស្ថានភាពមិនត្រូវបានគេ អនុញ្ញាតឱ្យការធ្វើដំណើរទៅទៅចូលទេ គ្មានការប្រលងជាបន្ទាន់ ការពិនិត្យផ្ទៃពោះជាប្រចាំ ការចាក់ថ្នាំបង្ការរោគបូការណាតជួបពេទ្យផ្សេងទៀតដែលមិនមានការចាំបាច់បន្ទាន់។

ជំហានសម្រាប់សំណើសុំចូល:

- 1: សូមបំពេញផ្នែកទី១ : ព័ត៌មានបេក្ខជន
- 2: សូមឱ្យគ្រូពេទ្យថែទាំខាងសុខភាពរបស់អ្នកបំពេញផ្នែកទី២ : ព័ត៌មានរបស់គ្រូពេទ្យថែទាំខាងសុខភាព និងសូមបោះត្រាការិយាល័យឬក៏ចុះហត្ថលេខាអនុញ្ញាតលើសំបុត្របញ្ជាក់បញ្ជាពេទ្យឬ ក្បាលសំបុត្រមាន ឈ្មោះការិយាល័យពេទ្យ
- 3: ការធ្វើអីមែលផ្នែកទី១ ផ្នែកទី២ និងចុះឈ្មោះសំអនុញ្ញាតទៅកាន់ LowBridgeAccess@seattle.gov (វាអាចជាការចតស្តុន ឬការចតរូបភាពសម្រាប់ឯកសារទាំងនោះ) ឬជាអីមែលទៅកាន់: Traffic permits, ATTN WSB, Seattle Dept. of Transportation, PO Box 34996, Seattle, WA 98124-4996
- 4: ការដាក់ពាក្យស្នើសុំទំរង់បែបបទនេះមិនមានន័យថាអ្នកអាចអនុញ្ញាតឱ្យជិះចូលប្រើស្ថានភាពនោះទេ។ អ្នកត្រូវទទួលការបញ្ជាក់ពីអេសដឹមដូតិ (SDOT) ដើម្បីអនុញ្ញាតឱ្យប្រើស្ថានភាពទេបម្នាក់អាចចូលបាន។

សម្រាប់សំណួរផ្សេងៗ ប្រសិនបើអ្នកត្រូវការជំនួយក្នុងភាសារបស់អ្នកឬក៏ត្រូវការជំនួយក្នុងការបំពេញឯកសារ សូមទំនាក់ទំនង LowBridgeAccess@seattle.gov ឬក៏ទូរស័ព្ទ ២០៦- ៤០០-៧៥១១. សូមមេត្តាផ្ញើសារសំលេងជាមួយឈ្មោះរបស់អ្នក លេខទូរស័ព្ទទំនាទនិង ភាសារបស់អ្នកនិយាយ ហើយយើងនឹងទូរស័ព្ទត្រលប់ទៅវិញ។

ផ្នែកទី១ : ព័ត៌មានរបស់បេក្ខជន

ព្រីន ឬ វាយឈ្មោះ (ត្រកូល, នាម, ឈ្មោះកណ្តាល)			
អាសយដ្ឋានផ្ទះសំបុត្រ (ប្រអប់សំបុត្រ អាសយដ្ឋានផ្លូវ និងលេខផ្ទះ, ប្រសិនបើមាន)	ទីក្រុង	រដ្ឋ	លេខកូដប្រទេស
(លេខកូដតំបន់) លេខទូរស័ព្ទពេលថ្ងៃ	អាសយដ្ឋានអីមែល		
ឈ្មោះគ្រូពេទ្យខាងថែទាំសុខភាព (ឈ្មោះនិង ត្រកូលរបស់អ្នកបំពេញបែបបទផ្នែកទី២)	ប្រភេទនៃពាក្យសុំចូល ពាក្យសុំចូលថ្មី ការសុំពន្យារទំរង់បែបបទដែលបានអនុញ្ញាតឱ្យចូល ពីការដាក់ពាក្យមុន		
អាចមានស្លាកលេខទៅដល់ពីរ : មួយសម្រាប់ស្លាកលេខរបស់អ្នក និងមួយទៀតសម្រាប់ស្លាកលេខបណ្តោះអាសន្នឬសម្រាប់គ្រូពេទ្យថែទាំសុខភាពឬក៏គិលានុបដ្ឋាយិកាឬអ្នកថែទាំសុខភាពរបស់អ្នក។			
ស្លាកលេខមួយ	រដ្ឋ	ស្លាកលេខទីពីរ (ប្រសិនបើត្រូវការ)	រដ្ឋ



ហត្ថលេខាបេក្ខជន ឬក៏ហត្ថលេខាអ្នកតំណាង ដែលបានផ្តល់សិទ្ធិអនុញ្ញាត

ដោយការចុះហត្ថលេខា អ្នកបានទទួលដឹងពីនិងទទួលស្គាល់ថា និងយល់ព្រមគោរពជាមួយលក្ខខណ្ឌទាំងអស់ហើយនិងសេចក្តីថ្លែងការណ៍ជននូវខាងក្រោយទិពរ នេះ។

ស្ថានភាពស៊ីអិលស៊ីអិល (ស្ថានភាព) ការដាក់ពាក្យសុំចូលប្រើសេវាថែទាំសុខភាពសង្គ្រោះជីវិត

លក្ខខណ្ឌទាំងអស់ដើម្បីចូលប្រើស្ថានភាព:

- 1: គ្រូពេទ្យថែទាំខ្លាំងសុខភាពរបស់អ្នកនិងតម្រូវឲ្យបង្ហាញប្រសិនបើស្ថានភាពគ្លីនិកនិងកម្មវិធីព្យាបាលត្រូវបានអោយប្រើស្ថានភាពដើម្បីអាចធ្វើដំណើរទៅមកពីការណាត់ជួបពេទ្យឬការទទួលបានការព្យាបាល។ សូមមេត្តាកុំចែកចាយព័ត៌មានស្ថានភាពជំងឺឬការព្យាបាលជំងឺរបស់អ្នកនូវលើក្រដាសចំពេញពាក្យនេះ។
- 2: ទំរង់បែបបទ និង ក្រដាសដាច់ដោយឡែកជាមួយហត្ថលេខាអនុញ្ញាតរបស់គ្រូពេទ្យថែទាំសុខភាពរបស់អ្នក ត្រូវតែដាក់ស្នើទៅ អេសឌីអូធី (SDOT) ដោយអ៊ីមែលឬក៏ប្រអប់សំបុត្រនៅថ្ងៃទី១៥នៃខែដើម្បីប្រកួតជាមួយអ្នកដទៃចូលនៅដើមខែបន្ទាប់។ ជាឧទាហរណ៍ សរាប់ការឲ្យជិះចូលក្នុងថ្ងៃទី១ខែមិថុនា អេសឌីអូធី (SDOT) ត្រូវទទួល ពាក្យដាក់ស្នើសុំដែលរួចរាល់របស់អ្នកនៅថ្ងៃទី១៥ខែឧសភា។
- 3: ការអនុញ្ញាតនេះសំរាប់តែការធ្វើដំណើរជាពិសេសដែលទាក់ទងជាមួយការថែទាំខ្លាំងសុខភាព ព្យាបាលសង្គ្រោះជីវិត នៅពេលគ្រូពេទ្យថែទាំខ្លាំងសុខភាពបានកំណត់ថាការធ្វើដំណើរខ្លាំងនេះ ត្រូវបានធានាដោយសារតែស្ថានភាពសុខភាពរបស់អ្នក។
- 4: ស្ថានភាពមិនត្រូវបានអនុញ្ញាតឲ្យការធ្វើដំណើរទូទៅចូលទៅ គ្មានការប្រលងជាបន្ទាន់ ការពិនិត្យផ្ទៃពោះជាប្រចាំ ការចាក់ថ្នាំបង្ការរោគឬការណាត់ជួបពេទ្យផ្សេងទៀតដែលមិនមានការចាំបាច់បន្ទាន់។
- 5: ការជិះចូលស្ថានភាពរបស់អ្នកអាចត្រូវបានគេបិទ ប្រសិនបើមានការស្ទង់ចរាចរណ៍ខ្លាំងនៅលើស្ថានភាពប្រកួតបណ្តាលមកពីត្រូវការរៀបចំចរាចរណ៍ផ្សេងទៀត។ អ្នកនិងត្រូវបានផ្តល់សេចក្តីជូនដំណឹងទុកជាមុនក្នុងករណីនេះ។
- 6: ការដាក់កំណត់និងត្រូវបានដាក់លើចំនួនការធ្វើដំណើរដែលអ្នកអាចជិះចូលលើស្ថានភាព។ ការជិះចូលនិងត្រូវបានបិទឲ្យអ្នកជិះចូលទៀតបើសិនជាអ្នកជិះចូលលើសចំនួនកំណត់។
- 7: ការជិះចូលនិងត្រូវបានប្រើសំរាប់រយៈពេល៩០ថ្ងៃ។ ប្រសិនបើការព្យាបាលសង្គ្រោះជីវិតលើសពី៩០ថ្ងៃ ការដាក់ពាក្យថ្មីត្រូវតែបំពេញនិងដាក់ពាក្យឡើងវិញរាល់៩០ថ្ងៃម្តងដើម្បីស្នើសុំចូលគម្រោងម្តងទៀត។
- 8: ការដាក់បញ្ជូនពាក្យពេញលេញសំរាប់ការថែទាំសុខភាពសង្គ្រោះជីវិតដើម្បីស្នើសុំជិះចូល មិនមានន័យថាអ្នកនិងទទួលបាននូវការអនុញ្ញាតឲ្យជិះចូលស្ថានភាពនោះទេ។ ការដាក់ពាក្យដែលមិនពេញលេញឬការដាក់ពាក្យមិនច្បាស់លាស់ឬក៏ឯកសារមិនច្បាស់លាស់និងត្រូវបានពន្យារពេលឬក៏ត្រូវបានបដិសេធដូចជា ប្រសិនបើអ្នកត្រូវបានគេអនុម័តឲ្យចូលប្រើ នោះឯកសារទទួលស្គាល់និងធ្វើទៅអ្នកនៅថ្ងៃទី២២នៃខែ មុនពេលដែលអ្នកចាប់ផ្តើមប្រើស្ថានភាពបាន។ សូមរក្សាសំបុត្រទទួលស្គាល់របស់អ្នកទុកជាឯកសារយោង។ អ្នកត្រូវតែទទួលសំបុត្រអនុញ្ញាតពីអ៊ីមែលមុននិងអ្នកអាចចូលប្រើស្ថានភាពបាន។ ប្រសិនបើអ្នកបើកបរនៅលើស្ថានភាពដោយគ្មានសំបុត្រអនុញ្ញាតនោះ អ្នកនិងត្រូវពិន័យ៧៥ដុល្លារលើដំង ទៅពេលដែលអ្នកជិះចូលស្ថានភាពក្នុងពេលម៉ោងហាមឃាត់។ សំរាប់ម៉ោងហាមឃាត់ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង៩យប់នៅថ្ងៃជម្ងឺតានិង ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៩យប់សំរាប់ថ្ងៃចុងសប្តាហ៍។

ឯកជនភាព, ទិន្នន័យ, និងសំរាប់ការស្នើសុំបិទជាសាធារណៈ:

អេសឌីអូធី (SDOT) និងត្រូវដាក់បញ្ចូលលេខស្លាកសញ្ញានិមួយៗ និងចំនួនដំរូរបស់អ្នកដែល អនុញ្ញាតឲ្យជិះចូលបាន។ តាមរយៈការស្នើសុំជិះចូលស្ថានភាព មានន័យថាអ្នកយល់ព្រមជាមួយការទាមទារព័ត៌មានដើម្បីអាចជិះចូលស្ថានភាពបាន ក្នុងគោលបំណងមើលអង្កេតនិងវាយតម្លៃ។ ការចុះបញ្ជីធ្វើដំណើរនេះនិងត្រូវបានគេរក្សាទុកក្នុងឯកសាររបស់ច្បាប់កំណត់ត្រាសាធារណៈ របស់វ៉ាស៊ីនតោន (Washington Public Records Act) ហើយនិងអាចត្រូវបានគេបញ្ចេញព័ត៌មាន សំរាប់គោលបំណងរបស់អ្នកទីបី ប្រសិនបើមានការស្នើសុំ។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងត្រូវបានចែកចាយជាមួយ អេសឌីអូធី (SDOT) រួមបញ្ចូលទាំងឈ្មោះ និងស្លាកលេខរបស់អ្នក គឺត្រូវបានបញ្ជូនទៅកាន់ច្បាប់កំណត់ត្រាសាធារណៈ របស់វ៉ាស៊ីនតោន (Washington Public Records Act) និងត្រូវបានគេបញ្ចេញព័ត៌មាន សំរាប់គោលបំណងរបស់អ្នកទីបី ប្រសិនបើមានការស្នើសុំ។ នៅទីក្រុង ស៊ីអិលស៊ីអិល យើងសូមប្តេជ្ញាថានឹងព្យាយាមជាចំខាតដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយក៏សូមប្រកួតប្រជែងការបញ្ចេញព័ត៌មានទាំងអស់ និងត្រូវធ្វើឡើងតាមច្បាប់។ ដើម្បីទទួលបានព័ត៌មានបន្ថែមពីរបៀបគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន សូមចូលទៅមើលសេចក្តីថ្លែងការណ៍អំពីភាពជាឯកជន តាមរយៈគេហទំព័រ (www.seattle.gov/tech/initiatives/privacy/privacy-statement)

ស្ថានភាពស្រុកខេត្តស្ទឹង (ស្ថានភាព) ការដាក់ពាក្យសុំចូលប្រើសេវាថែទាំសុខភាពសង្គ្រោះជីវិត

ផ្នែកទី២ : គ្រូពេទ្យខាងថែទាំសុខភាព

គ្រូពេទ្យ អ្នកវិជ្ជាសាស្ត្រ ឬគិលានុបដ្ឋាយិកា

ដែលបានចុះបញ្ជីតំណែង និងបំពេញផ្នែកនេះបន្ទាប់ពីបេក្ខជនបានបំពេញនៅផ្នែកទី ១ហើយ។

ព័ត៌មានគ្រូពេទ្យខាងថែទាំសុខភាព:

បន្ថែមពីលើនេះដើម្បីបំពេញពាក្យនិងចុះហត្ថលេខាពីក្រោម អ្នកត្រូវតែបោះត្រាការិយាល័យ ឬត្រាគ្រូពេទ្យថែទាំសុខភាព ឬក៏ចុះហត្ថលេខាលើក្បាលសំបុត្រ ឬក្រដាសបញ្ជាក់បញ្ជូនពិពេទ្យ។

1: ឈ្មោះរបស់បេក្ខជននិង

2: ពួកគេទទួលសេវាការព្យាបាលសង្គ្រោះជីវិត សំរាប់លក្ខខណ្ឌពួកគេដើម្បីទទួលបានសិទ្ធិចូលស្ថានភាព។

សូមកុំចែកចាយព័ត៌មានសុខមាលភាពរបស់អ្នកជំងឺរបស់អ្នក។ សូមបញ្ជូនទម្រង់បែបបទត្រលប់ជាមួយហត្ថលេខាអនុញ្ញាតលើពាក្យស្នើសុំរបស់បេក្ខជន។

សូមព្រីន ឬ ក៏សរសេរ ឈ្មោះរបស់គ្រូពេទ្យខាងថែទាំសុខភាព (ត្រកូល នាម ឈ្មោះកណ្តាល)			
ចំណាត់ថ្នាក់វិជ្ជាជីវៈ		ស្លាកលេខវិជ្ជាជីវៈ	
អាស័យដ្ឋានការិយាល័យ (ប្រអប់សំបុត្រ ឬ អាស័យដ្ឋានផ្លូវ និងលេខអាគារ/លេខផ្ទះ, ប្រសិនបើមាន)		ទីក្រុង	រដ្ឋ
(លេខកូដតំបន់) លេខទូរស័ព្ទពេលថ្ងៃ	អាស័យដ្ឋានអ៊ីមែល		
ឈ្មោះអ្នកជំងឺ (ត្រកូល, នាម, ឈ្មោះកណ្តាល)			

សូមឆ្លើយសំណួរខាងក្រោម

អ្នកជំងឺរបស់ខ្ញុំគឺស្ថិតក្នុងស្ថានភាពការព្យាបាលសង្គ្រោះជីវិត ប្រសិនបើមានការពន្យារពេលក្នុងការធ្វើដំណើរទៅមេធាវី ស៊ីអិលស៊ីអិលអាចបណ្តាលឱ្យមានហានិភ័យធ្ងន់ធ្ងរ។ ជាឧទាហរណ៍ រួមបញ្ចូលទាំងការព្យាបាលសង្គ្រោះជីវិតបន្ថែមនិងមានកំណត់ទៅលើការព្យាបាលដោយប្រើគ្រឿង តាមការបញ្ជាក់ការស្នើ ការលាងឈាម និងការបញ្ចូលឈាមនៅកន្លែងព្យាបាលណាមួយដែលទាមទារមានការធ្វើដំណើរ ទៅមកពីស៊ីអិលស៊ីអិល។

ខ្ញុំសូមបញ្ជាក់ថាអ្នកដាក់ពាក្យខាងលើនេះពិតជាស្ថិតក្នុងស្ថានភាពព្យាបាលសង្គ្រោះជីវិត ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវ ស្ថានភាពថ្មី ឬស្ថានភាពស្រុកខេត្តស្ទឹងប្រើ (ស្ថានភាព) ដើម្បីធ្វើដំណើរទៅមកសំរាប់ការណាត់ជួបព្យាបាល។

ខ្ញុំបានបោះត្រារបស់ការិយាល័យឬត្រារបស់គ្រូពេទ្យថែទាំសុខភាព ឬបានចុះហត្ថលេខានៅលើក្បាលក្រដាសដោយឡែកឬលើក្រដាសបញ្ជាក់បញ្ជូនពិពេទ្យ។

ថ្ងៃបរិច្ឆេទនិងទីកន្លែង (ទីក្រុង/ ខោនធី) ហត្ថលេខា:

X

សូមចុះហត្ថលេខារបស់គ្រូពេទ្យនៅទីនេះ (អេមដី ដីអូ អេនដី អេអរអែនភី ឬ ស៊ីអេនអេម)

ស្លាកលេខ _____



Seattle
Department of
Transportation